



ការពារព័ត៌មានផ្ទាល់ខ្លួន និង ពេលវេលារៀបចំពន្ធដារ

ការិយាល័យពន្ធដារអូស្ត្រាលី Australian Taxation Office (ATO)

រដ្ឋាភិបាលប្រជាជនឱ្យការពារព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេនៅពេលវេលារៀបចំពន្ធដារ។

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមានតម្លៃណាស់។ សូមឈប់
និងគិតបន្តិចនៅមុនពេលចែករំលែកវាជាមួយអ្នកណាម្នាក់។

ប្រសិនបើអ្នកបោះពុម្ពផ្សាយព័ត៌មានអ្វីនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគ្រប់គ្រាន់ ពួកគេអាចធ្វើពុតជាអ្នក និង៖

- ដកយកប្រាក់កម្ចីក្នុងនាមអ្នក
- ដាក់ប្រតិទិនពន្ធ ឬសេចក្តីថ្លែងការណ៍ BAS មិនពិត
- ទាមទារផលប្រយោជន៍របស់រដ្ឋាភិបាល ឬ
- ទទួលបានការចូលទៅក្នុងប្រាក់សោធននិវត្តន៍របស់អ្នក (ប្រាក់សោធននិវត្តន៍)។

វិធីសម្គាល់ការបោះពុម្ព

ការបោះពុម្ពអាចពិបាកក្នុងការសម្គាល់ ប៉ុន្តែទាំងនេះគឺជាសញ្ញាព្រមានមួយចំនួនដែល អ្នកត្រូវរកមើល៖

- អ៊ីមែលដែលមិនរំពឹងទុក ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬសារជាអត្ថបទដែលស្នើសុំឱ្យ អ្នកចុចលើតំណភ្ជាប់
ឬផ្តល់ឯកសារថតចម្លងអត្តសញ្ញាណប័ណ្ណ
- ការផ្សព្វផ្សាយពាណិជ្ជកម្មដែលស្នើសុំTFN របស់អ្នក ជាផ្នែកនៃដំណើរការដាក់ពាក្យសុំ
- ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតដែលស្នើសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

ដូចគ្នានេះផងដែរ ប្រសិនបើអ្នកបោះពុម្ពទាក់ទងអ្នក ពួកគេអាចមានឥរិយាបថចម្លែកឧទាហរណ៍៖

- ទាមទារការទូទាត់ប្រាក់ភ្លាមតាមវិធីមិនធម្មតា (ដូចជាកាតអំណោយ)
- និយាយថាអ្នកនឹងត្រូវចាប់ខ្លួន ប្រសិនបើអ្នកមិនបង់ប្រាក់ឱ្យពួកគេភ្លាមទេ
- នឹងត្រូវគេរំលោភបំពាន ឬគំរាមកំហែង។

វិធីរក្សាសុវត្ថិភាពព័ត៌មានបោះពុម្ព

ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នក គឺមានសារៈសំខាន់ណាស់ ដូច្នេះចែករំលែកវាតែជាមួយមនុស្សដែល
អ្នកទុកចិត្តប៉ុណ្ណោះ។ សូមប្រយ័ត្នពេលចែករំលែកអ្វីជារបស់អ្នកដូចតទៅ៖

- ឈ្មោះពេញ
- ថ្ងៃខែឆ្នាំកំណើត
- អាសយដ្ឋានបច្ចុប្បន្ន
- លេខឯកសារពន្ធដារ (TFN)

- ព័ត៌មានលម្អិតនៃធនាគារ
- ព័ត៌មានលម្អិតភាគីណាមា
- ព័ត៌មានលំអិតអំពីប័ណ្ណបើកបរ ឬលិខិតឆ្លងដែន
- ព័ត៌មានលម្អិតនៃការចូល myGov
- ពាក្យសម្ងាត់។

អ្វីដែលត្រូវធ្វើប្រសិនបើអ្នកសង្ស័យលើការបោះឆ្នោត

នេះគឺជាជម្រើសខ្លះៗដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកគិតថាអ្នកត្រូវបានទាក់ទងដោយអ្នកបោះឆ្នោត៖

- លុបអ៊ីមែល និងសារអត្ថបទដែលក្លរឱ្យសង្ស័យ
- បញ្ចប់ការសន្ទនាតាមទូរសព្ទ ប្រសិនបើមាននរណាម្នាក់និយាយថាពួកគេមកពី ATO ហើយអ្នកហៅទូរសព្ទចូលកំពុងតែកំរាមអ្នក
- កុំចុចលើតំណដែលស្នើសុំឱ្យអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន។
- គិតដោយប្រុងប្រយ័ត្នអំពីការឆ្លើយតបនឹងអ៊ីមែល ឬសារអត្ថបទ។ តែងតែពិនិត្យមើលព័ត៌មានលម្អិតនៃទំនាក់ទំនងជាមុនសិន។
- សួរនរណាម្នាក់ដែលអ្នកទុកចិត្តប្រសិនបើអ្នកមានអារម្មណ៍មិនច្បាស់អំពីការបោះឆ្នោត ឬហៅទូរសព្ទទៅ ATO តាមលេខ **1800 008 540** ដើម្បីពិនិត្យមើលថាតើវាពិតឬអត់។

តើខ្ញុំត្រូវដាក់ប្រតិវិធីទំនាក់ទំនងរបស់ខ្ញុំនៅពេលណា?

និយោជក ធនាគារ និងទីភ្នាក់ងារផ្សេងៗទៀតរាយការណ៍ព័ត៌មានទៅ Australian Taxation Office (ATO) ។ បើសិនអ្នករង់ចាំដាក់ពាក្យទូទាត់ពន្ធរហូតដល់ចុងខែកក្កដា ATO នឹងបំពេញព័ត៌មាននេះជាមុនសម្រាប់លោកអ្នក។ ការធ្វើបែបនេះធ្វើឱ្យការដាក់ពាក្យទូទាត់ពន្ធរបស់អ្នកបានរហ័សជាង ងាយស្រួលជាង និងមានភាពសុក្រិតជាង។ អ្នកដែលមិនរង់ចាំព័ត៌មានដែលបំពេញជាមុន ក្រសួងពន្ធដារអាចរក្សាទុកការទូទាត់ពន្ធ របស់លោកអ្នកនៅក្នុងប្រព័ន្ធរបស់ខ្លួន ហើយត្រូវការធ្វើការកែការទូទាត់របស់ពួកគេ នៅពេលព័ត៌មានមកដល់។

ប្រសិនបើអ្នក ធ្វើប្រតិវិធីទំនាក់ទំនងដោយខ្លួនឯង អ្នកត្រូវដាក់វាត្រឹមថ្ងៃទី 31 ខែតុលា។ ប្រសិនបើភ្នាក់ងារពន្ធដែលបានចុះបញ្ជីកំពុងជួយអ្នក អ្នកត្រូវចាប់ផ្តើមធ្វើការជាមួយពួកគេឱ្យបាន មុនថ្ងៃទី 31 ខែតុលា។

កន្លែងដែលទទួលបានជំនួយ

សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចការពារខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកពីការបោះឆ្នោត សូមចុះមើលគេហទំព័រ ATO នៅឯ ato.gov.au/scams (ជាភាសាអង់គ្លេស) ឬនិយាយជាមួយ ភ្នាក់ងារពន្ធដែលបានចុះបញ្ជី។

ក៏មើលផងដែរ៖

- ការការពារព័ត៌មានរបស់អ្នក នៅឯ ato.gov.au/IdentityKHM
- ផ្ទៀងផ្ទាត់ ឬរាយការណ៍អំពីការបោះឆ្នោត នៅឯ ato.gov.au/ScamsKHM
- តើវាជានិយាយឬ? នៅឯ ato.gov.au/EasyRead

សំខាន់៖ មនុស្សមួយចំនួនដែលគិតលុយដើម្បីជួយប្តឹងវិធីទំនាក់ទំនងរបស់អ្នកប្រហែលជាកំពុងព្យាយាមបោះឆ្នោតអ្នក។ ភ្នាក់ងារពន្ធដែលបានចុះបញ្ជីគឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានអនុញ្ញាតឱ្យគិតថ្លៃសេវាដើម្បីដាក់ប្រតិវិធីទំនាក់ទំនងរបស់អ្នក។ អ្នកអាចពិនិត្យមើលថាតើភ្នាក់ងារពន្ធដាររបស់អ្នកត្រូវបានចុះបញ្ជីនៅ tpb.gov.au ឬអត់ (ជាភាសាអង់គ្លេស)។

ការបដិសេធការទទួលខុសត្រូវ៖ ព័ត៌មាននេះគឺគ្រាន់តែជាសេចក្តីសង្ខេបទូទៅមួយទេ ហើយនៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2023

លោកអ្នកអាចចម្លង កែសម្រួល កែប្រែ បញ្ជូន និងចែកចាយប័ណ្ណព័ត៌មាននេះដោយសេរីតាមបំណងរបស់លោកអ្នក (ក៏ប៉ុន្តែមិនមែនក្នុងវិធីមួយដែលបង្ហាញថា ATO ឬក៏ Commonwealth ផ្តល់ការយល់ព្រមដល់លោកអ្នក ឬក៏សេវា ឬផលិតផលណាមួយរបស់លោកអ្នកឡើយ)។